

វិធានការការពារការចម្លងកូវីដ-១៩ ពេលធ្វើដំណើរ

1 មុនពេលឡើងលើមធ្យោបាយធ្វើដំណើរ



ជ្រើសរើសមធ្យោបាយធ្វើដំណើរដែល មិនសូវចង្អៀត



លាងដៃជាមួយសាប៊ូ និងទឹក ឬ ទឹកអាល់កុល ឬអាកុលហ្សែល មុននឹងឡើងយានយន្ត



ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬពិបាក ដកដង្ហើម សូមសម្រាកនៅផ្ទះ រួចទូរស័ព្ទទៅ លេខ១១៥ និងជូនដំណឹងដល់និយោជក

2 នៅលើមធ្យោបាយធ្វើដំណើរ



ពាក់ម៉ាស់គ្របមាត់និង ច្រមុះគ្រប់ពេលវេលា



កុំយកដៃប៉ះភ្នែក ច្រមុះ និងមាត់



កុំបរិភោគអាហារភេសជ្ជៈ និងខាកស្មោះ



កុំប៉ះពាល់អ្នកដំណើរ ផ្សេងទៀត

3 ក្រោយចាកចេញពីមធ្យោបាយធ្វើដំណើរ

លាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬ ទឹកអាល់កុល ឬអាកុលហ្សែល

នៅពេលអ្នកមកដល់ផ្ទះ



ភ្លាមៗមុននឹងអ្នកប៉ះពាល់ អ្វីម្យ៉ាង ឬ នរណាម្នាក់



ដោះសំលៀកបំពាក់ ដែលអ្នកបានពាក់ពីពេលថ្ងៃ និងបោកគក់វាឱ្យបានស្អាត និងហាលថ្ងៃ ឱ្យបានស្ងួត



ងូតទឹកសម្អាតខ្លួនប្រាណ ជាមួយសាប៊ូឱ្យបានស្អាត

សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទទៅលេខ **១១៥** ភតតិតថ្ងៃ



World Health Organization

គាំទ្រដោយ៖ AIP Foundation, Better Factories Cambodia, C&A, Clarks, Decathlon, H&M, Deutsche Gesellschaft für Internationale Zusammenarbeit (GIZ), Lidl, M&S, Next, Primark, Sabrina Group, Solidarity Center, VF Corporation